

Department of Developmental Services

(ក្រសួងបម្រើសេវាកម្មជនវិកលចរិត)

ដំណើរការដាក់ពាក្យបណ្តឹងបកអាត្រាតចំពោះមជ្ឈមណ្ឌលប្រចាំតំបន់ ឬអ្នកផ្តល់សេវាកម្ម/អ្នកមេការ ព័ត៌មានសម្រាប់ដាក់ពាក្យប្តឹង និងទំនាក់ទំនង

និយមន័យអំពីពាក្យបណ្តឹងបកអាត្រាតចំពោះមជ្ឈមណ្ឌលប្រចាំតំបន់ (Regional Center) ឬ អ្នកផ្តល់សេវាកម្ម/អ្នកមេការ :

ការប្តឹងបកអាត្រាតចំពោះមជ្ឈមណ្ឌលប្រចាំតំបន់ ឬអ្នកផ្តល់សេវាកម្ម/អ្នកមេការ មានន័យថា ការរាយការណ៍អំពី "សកម្មភាពដែលមិនសមរម្យរបស់មជ្ឈមណ្ឌលប្រចាំតំបន់ ឬអ្នកផ្តល់សេវាកម្ម/អ្នកមេការ" ។

- "សកម្មភាពមិនសមរម្យរបស់មជ្ឈមណ្ឌលប្រចាំតំបន់" មានន័យថាគឺជាសកម្មភាព របស់មជ្ឈមណ្ឌលប្រចាំតំបន់ ឬនិយោជិក មន្ត្រី ឬសមាជិកគណៈគ្រប់គ្រងរបស់មជ្ឈមណ្ឌលប្រចាំតំបន់ ដែលបានប្រព្រឹត្តក្នុងការបំពេញការងារសម្រាប់មជ្ឈមណ្ឌល ដោយមានការរំលោភចំពោះច្បាប់ ឬបទបញ្ញត្តិរបស់សហព័ន្ធ ឬរបស់រដ្ឋ ការប្រព្រឹត្តិ រំលោភចំពោះលក្ខខណ្ឌនៃកិច្ចសន្យា ការបន្ត ឬកេងពន្ធអាករ ការប្រើទ្រព្យសម្បត្តិរបស់ រដ្ឋក្នុងផ្លូវខុស ឬការប្រព្រឹត្តិខុសធ្ងន់ធ្ងរ អសមត្ថភាព ឬការបំពេញការងារគ្មានប្រសិទ្ធភាព ។
- "សកម្មភាពមិនសមរម្យរបស់អ្នកផ្តល់សេវាកម្ម/អ្នកមេការ" មានន័យថាគឺជាសកម្មភាព របស់អ្នកផ្តល់សេវាកម្ម/អ្នកមេការ ឬនិយោជិក មន្ត្រី ឬសមាជិកគណៈគ្រប់គ្រង របស់អ្នកផ្តល់សេវាកម្ម/អ្នកមេការ ក្នុងផ្តល់សេវាកម្មដែលបានទទួលថវិកាទុកបំរុងពី DDS ដោយការប្រព្រឹត្តិរំលោភលើលក្ខខណ្ឌនៃកិច្ចសន្យា ការបន្ត ឬកេងពន្ធអាករ ការប្រើទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលក្នុងផ្លូវខុស ឬការប្រព្រឹត្តិខុសធ្ងន់ធ្ងរ អសមត្ថភាព ឬការបំពេញការងារគ្មានប្រសិទ្ធភាព ។

ក្រសួងបម្រើសេវាកម្មជនវិកលចរិត (Department of Developmental Services-DDS) បានរៀប ចំឲ្យមានដំណើរការផ្សេងៗគ្នាលើការប្តឹង និងការធ្វើឧទ្ធរណ៍ចំពោះអ្នកផ្តល់សេវាកម្ម/អ្នកមេការ ភ្នាក់ងារ មន្ត្រី មាតាបិតា និងអ្នកទទួលផល ។ ដំណើរការទាំងនេះគឺរួមទាំងបណ្តឹងចំពោះសិទ្ធិអ្នកទទួលផល (Consumer Rights Complaints) បណ្តឹងចំពោះសេវាកម្មថែទាំកុមារក្នុងបឋមវ័យ (Early Start Complaints) សំណើសុំការអនុវត្តច្បាប់ឲ្យមានភាពយុត្តិធម៌ (Due Process Requests) និងសំណើធ្វើសន្និសីទសន្តិកម្ម (Mediation Conference Requests) សំណើសុំសវនាការយុត្តិធម៌នៃច្បាប់សិទ្ធិជនពិការរដ្ឋកាលីហ្វ័រនីញ៉ា (Lanterman Act Fair Hearing Requests) បណ្តឹងច្បាប់ថែថល 17 (Title 17 Complaints) បណ្តឹង និងមតិយោបល់របស់ពលរដ្ឋ (Citizen Complaints and Comments) (សម្រាប់បញ្ជីប្រធានបទសូមទស្សនាគេហទំព័រ <http://www.dds.ca.gov/Complaints/Home.cfm>) ។ ដំណើរការបណ្តឹង និងឧទ្ធរណ៍ ទាំងអស់នេះ មានទម្រង់ការដាច់ដោយឡែក និងខុសៗគ្នា សម្រាប់ដំណោះស្រាយ ។ ដំណើរការនៃសេចក្តីបង្គាប់នេះ ពាក់ព័ន្ធតែជាមួយនឹងបណ្តឹងបកអាត្រាតចំពោះមជ្ឈមណ្ឌលប្រចាំតំបន់ ឬអ្នកផ្តល់សេវាកម្ម/អ្នកមេការ ដូចអ្វីដែលមានរៀបរាប់ជូនពីខាងលើ ។

ការសម្ងាត់

ក្រសួងបម្រើសេវាកម្មជនវិកលចរិត (DDS) នឹងចាត់គ្រប់វិធានការទាំងអស់ ដើម្បីធានា តាមអ្វីដែលខ្លួនអាចធ្វើបាន ក្នុងការរក្សាការសម្ងាត់ ចំពោះអ្នកដាក់ពាក្យបណ្តឹង ដើម្បីប្តឹង បកអាត្រាតអ្នកទាំងនោះ ប្រសិនបើអ្នកប្តឹងសុំឲ្យរក្សាការសម្ងាត់នោះ ។ ក៏ប៉ុន្តែ មានករណីដ៏ កម្រមួយចំនួនបានកើតឡើង ដែលធ្វើឲ្យ DDS មិនអាចមានលទ្ធភាព រក្សាជូនបាននូវការសម្ងាត់ ដោយសារការទទួលខុសត្រូវជាអាជ្ញាយុកាលរបស់ខ្លួន (រួមទាំងការធានាចំពោះសុខភាព និងសុវត្ថិភាពរបស់អ្នកទទួលផល និងការអនុវត្តតាមកិច្ចសន្យារបស់ មជ្ឈមណ្ឌលប្រចាំតំបន់) ក្រសួងនឹងព្យាយាមជូនដំណឹងដល់អ្នកដាក់ពាក្យប្តឹង អំពីសេចក្តីត្រូវ ការរបស់ខ្លួនក្នុងការលាតត្រដាង

នូវព័ត៌មានជាក់លាក់ណាមួយ នៅមុនការបញ្ចេញនូវព័ត៌មានអក្ខសញ្ញាណកម្ម ។ លើសពីនេះទៅទៀត អក្ខសញ្ញាណកម្មរបស់អ្នកប្តឹង អាចត្រូវបញ្ជូនទៅឲ្យភ្នាក់ងារអនុវត្តច្បាប់ដែលពាក់ព័ន្ធ ដែលពួកគេជាអ្នកធ្វើការស៊ើបអង្កេតបទឧក្រិដ្ឋកម្ម ។

អំពីការដាក់ពាក្យបណ្តឹង

យើងខ្ញុំត្រូវការនូវសំណើដែលមានន័យច្បាស់លាស់ និងជាក់លាក់ រៀបរាប់អំពីសកម្មភាព ដែលប្រព្រឹត្តិឡើងដោយមិនសមរម្យ រួមទាំងភស្តុតាងណាមួយដែលអ្នកមាន សម្រាប់គាំទ្រ លើការចោទប្រកាន់របស់អ្នក ។

ប្រសិនបើអ្នកមិនផ្តល់ជូននូវឈ្មោះ ឬព័ត៌មានដទៃទៀត (សាក្សី ឬឯកសារភស្តុតាង) ដែលអាច បញ្ជាក់ជូនយ៉ាងច្បាស់ចំពោះបុគ្គល ដែលអ្នកចោទប្រកាន់ពីការប្រព្រឹត្តិមិនសមរម្យ ព្រមទាំងឈ្មោះមជ្ឈមណ្ឌលប្រចាំតំបន់ ឬអ្នកផ្តល់សេវាកម្ម/អ្នកម៉ៅការ ដែលបុគ្គលនោះបម្រើការទេនោះ វាអាចធ្វើឲ្យយើងខ្ញុំមិនមានព័ត៌មានគ្រប់គ្រាន់ សម្រាប់លើកការស៊ើបអង្កេត ឡើយ ។ ឯកសារដែលដាក់ជូនជាកសិកម្ម គួរដាក់តែសំណៅថតចម្លង អ្នកត្រូវរក្សាទុកសំណៅដើម ដោយសារថាពេលដែលអ្នកដាក់មកហើយ អ្នកមិនអាចយកវាទៅវិញបានឡើយ ។

បើទោះបីជាពាក្យបណ្តឹងអាចត្រូវដាក់ប្តឹងជាអនាមិកភាពក៏ដោយ ប្រសិនបើអ្នកមិនផ្តល់ជូន នូវព័ត៌មានឲ្យបានគ្រប់គ្រាន់ ហើយយើងខ្ញុំមិនមានមធ្យោបាយណាសម្រាប់ទំនាក់ទំនងជាមួយអ្នកទេនោះ យើងខ្ញុំប្រហែលជាមិនអាចធ្វើការស៊ើបអង្កេតចំពោះ ការចោទប្រកាន់ដែល អ្នកបានធ្វើឡើងឡើយ ។

របៀបដាក់ពាក្យបណ្តឹង :

អ្នកអាចដាក់ពាក្យបណ្តឹង ដោយការទំនាក់ទំនងជាមួយនឹង :

- ផ្នែកប្រតិបត្តិការសហគមន៍ (Community Operations Division)

(916) 651-6309
(916) 654-3641 ទូរសារ

ផ្លូវលេខ 1215 O, MS 8-20
Sacramento, CA 95814